

របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

១. សេចក្តីផ្តើម

ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៦៣១,៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ីសាកេត ខេត្តប៉ៃលិន និង ខេត្តសុរិន្ទ ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និងក្រុងសំរោង ។

២. ស្ថានភាពរបស់មន្ទីរ

២.១ ការងាររដ្ឋបាល និងបុគ្គលិក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអមដោយអនុប្រធានមន្ទីរចំនួន ០២រូប និងបុគ្គលិកសរុបចំនួន ៣៥នាក់ ក្នុងនោះនៅកម្រិតរដ្ឋបាលថ្នាក់មន្ទីរ មានការិយាល័យជំនាញចំនួន ០៨ និងថ្នាក់ស្រុក ០៥។

២.២ កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ

- ថ្ងៃទី២២ ខែតុលា លោកប្រធានមន្ទីរ និងមន្ត្រីការិយាល័យ ០១រូប ចូលរួមប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ឆ្នាំ២០១៤-២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ
- ថ្ងៃទី២៧ ខែតុលា លោកប្រធានមន្ទីរ ចូលរួមក្នុងព្រះរាជពិធីបុណ្យខួបលើកទី១០ នៃការត្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី៣០ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ ២រូប និងមន្ត្រីការិយាល័យ ០១រូប ចូលរួមប្រជុំប្រចាំខែតុលារបស់ គ.ក.ស.ក. អាណត្តិទី២ នៅសាលាខេត្តឧត្តរមានជ័យ និងប្រជុំស្តីអំពីការបញ្ចប់គម្រោង របស់អង្គការ ម៉ាល់ធីស៊ី អន្តរជាតិ នៅអង្គការម៉ាល់ធីស៊ី អន្តរជាតិ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ថ្ងៃទី០១ ខែវិច្ឆិកា ថ្នាក់ដឹកនាំមន្ទីរ ២រូប ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីអបអរសាទរយុវសនកាលថ្មី ឆ្នាំសិក្សា ២០១៤-២០១៥ និងពិធីចែករង្វាន់សិស្សលេខ ១ ដល់លេខ ៥ នៅវិទ្យាល័យ **ហ៊ុន សែន** ឧត្តរមានជ័យ និងសាលាបឋមសិក្សាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ថ្ងៃទី ០២ ខែវិច្ឆិកា មន្ត្រីការិយាល័យ ០១រូប ចូលរួមពិធីបើកកីឡាកំសាន្តសម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សា ក្រោមអធិបតីភាព **លោកជំទាវ ឯក សុវណ្ណការៈ** អភិបាលរងខេត្ត នៅពហុកីឡា

ដ្ឋានខេត្តឧត្តរមានជ័យ

- ថ្ងៃទី០៤ ខែវិច្ឆិកា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យចូលរួមពិធីបុណ្យឯករាជ្យជាតិ៩៩ វិច្ឆិកា ២០១៤ នៅបរិវេណវិមានឯករាជ្យ ខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៣ ខែវិច្ឆិកា លោកប្រធានមន្ទីរ ចូលរួមក្នុងកិច្ចប្រជុំលើកទី ៧ របស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាពីផែនការសាងសង់ផ្ទះបន្តជូនគ្រួសារយោធិន និងនគរបាលនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៣ ខែវិច្ឆិកា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំសាមញ្ញលើកទី ៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៧ ខែវិច្ឆិកា លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ ០២ រូប និងមន្ត្រីការិយាល័យ ០១រូប ចូលរួមក្នុងកម្មវិធីទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា ២០១៤ ក្រោមប្រធានបទ “វិនិយោគលើអនាម័យ ដើម្បីកូនចៅជំនាន់ក្រោយយើង” នៅវត្តបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៧ ខែវិច្ឆិកា មន្ត្រីការិយាល័យ ០១ រូប ចូលរួមកិច្ចប្រជុំបណ្តាញការងារយេនឌ័រថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៤ និងទិសដៅ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៨ ខែវិច្ឆិកា លោកប្រធានមន្ទីរ និងប្រធានការិយាល័យអភិវឌ្ឍន៍ជនបទក្រុងសំរោង ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងជុំវិញផ្សារចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ
- ថ្ងៃទី១៩ ខែវិច្ឆិកា លោកប្រធានមន្ទីរ ចូលរួមប្រជុំសំណេះសំណាលជាមួយអាជីវករផ្សាររាត្រី ស្ថិតក្នុងក្រុងសំរោង ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ
- ថ្ងៃទី២០ ខែវិច្ឆិកា លោកប្រធានមន្ទីរ ចូលរួមប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្រោមអធិបតីភាព **ឯកឧត្តម ស ថារី** អភិបាលខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ
- ថ្ងៃទី២០ ខែវិច្ឆិកា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ០១រូប ចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ **និង**
- ថ្ងៃទី២១ ខែវិច្ឆិកា ថ្នាក់ដឹកនាំមន្ទីរ ចូលរួមប្រជុំណែនាំ បំពាក់បំប៉ននិងពង្រឹងសមត្ថភាពមន្ត្រីជំនាញអំពីការរៀបចំចុះបញ្ជីប្រចាំខែ និងការត្រៀមបិទបញ្ជីសម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៤ នៅសណ្ឋាគារ

Le Royal រាជធានីភ្នំពេញ។

៣. លទ្ធផលសម្រេចបានតាមវិស័យ

៣.១ ការងារផ្លូវជនបទ

- ចុះត្រួតពិនិត្យការងារដាំស្មៅផ្លូវគ្រួសក្រហម គម្រោង **Civilwork** នៅភូមិចារ ឃុំលំទង

ស្រុកអន្លង់វែង

- ចុះលើកស្នាក់ឈ្មោះទីតាំងផ្លូវ ផ្លូវថែទាំខ្ទប់នៅភូមិសំរោងសែនជ័យ១ សង្កាត់កូនក្រៀល ក្រុងសំរោង
- បានសាងសង់ស្ថានបេតុងចំនួន០៨ កន្លែង ប្រវែងសរុប ១៥០ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតលើខ្សែផ្លូវប្រវែង ១៦ គ.ម. ភ្ជាប់ពីផ្លូវជាតិលេខ ៦៨ (ផ្ទុះ) ទៅតាម សង្កាត់កូនក្រៀល ក្រុងសំរោង
- បានសាងសង់ស្ថានបេតុង ចំនួន ០៩ កន្លែង ប្រវែងសរុប ១៨០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ល្អមូលចំនួន ០៣កន្លែង ល្អប្រអប់ចំនួន ១៣ កន្លែង និងទំនប់បង្ហៀរចំនួន ០១ កន្លែង ប្រវែង ២៤ ម៉ែត្រ ទទឹង ៦ម៉ែត្រ លើខ្សែផ្លូវប្រវែង ២៨ គ.ម. ពីភូមិ គ.១០៥ ឃុំអូរស្វាយ រហូតដល់ភូមិ តំណាក់ស្វាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និង
- នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការអន្តរក្រសួងបានចុះត្រួតពិនិត្យផ្លូវថែទាំខ្ទប់ចំនួន ០៣ ខ្សែប្រវែង ១៧,៩ គ.ម. ដែលដឹកនាំដោយ **ឯកឧត្តម អ៊ិន ចន្ទា** រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមិសំរោងសែនជ័យ១ សង្កាត់កូនក្រៀល ក្រុងសំរោង និងភូមិពពេលសែនជ័យ ឃុំអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

៣.២ ការងារផ្គត់ផ្គង់ទឹកជនបទ

- សហការណ៍ជាមួយ World Vision ចុះប្រជុំផ្សព្វផ្សាយថ្នាក់ស្រុក ស្តីពីការលើកកម្ពស់ទឹកស្អាត និងអនាម័យតាមភូមិគោលដៅ ០១គម្រោង នៅក្នុង ៤ស្រុក/ក្រុង មាន២៤ ភូមិ និងមានអ្នកចូលរួមសរុបចំនួន ២៦ នាក់ ស្រី ០៣ នាក់
- សហការណ៍ជាមួយអង្គការ RCEDO, CIDO ចុះបើកវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងបានពង្រឹងសមត្ថភាពតាមរយៈការផ្សព្វផ្សាយ ស្តីពីបច្ចេកទេសជួសជុល និងថែទាំអណ្តូងស្នប់ និងអណ្តូងលូនៅតាមតំបន់គោលដៅ មានស្រុកចុងកាល់ ស្រុកបន្ទាយអំពិល និងក្រុងសំរោង និងមានអ្នកចូលរួមសរុប៦៨ នាក់ ស្រី ១៩ នាក់។ ជាលទ្ធផលសម្រេចបាន៖
 - សិក្ខាកាមបានយល់ដឹងពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ
 - យល់ដឹងពីរបៀបធ្វើផែនការប្រមូលថវិកាសម្រាប់ថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ
- សហការណ៍ជាមួយអង្គការ (RCEDO, Action aid &CIDO) ចុះត្រួតពិនិត្យ និងតាមដានសកម្មភាពការងារជួសជុលអណ្តូងស្នប់អាហ្វ្រិដេវ ចំនួន១០ អណ្តូង និងអណ្តូងលូបំពាក់ក្បាលស្នប់ (VN6) ០៤ អណ្តូង សម្រេចបានលទ្ធផលដូចខាងក្រោម៖
 - ស្រុកចុងកាល់ មាន ០៤ ភូមិ៖
 - ភូមិស្រម៉ ឃុំចុងកាល់ ទទួលបានជួសជុលអណ្តូងអាហ្វ្រិដេវរួចចំនួន ០២ អណ្តូង
 - ភូមិឈក ឃុំចុងកាល់ ទទួលបានជួសជុលអណ្តូងអាហ្វ្រិដេវ រួចចំនួន ០៣ អណ្តូង
 - ភូមិបន្ទាត់បោះ ឃុំក្រសាំង ទទួលបានជួសជុលអណ្តូងអាហ្វ្រិដេវ រួចចំនួន ០១ អណ្តូង

- ភូមិខ្នា ឃុំក្រសាំង ទទួលបានជួសជុលអណ្តូងល្អបំពាក់ក្បាលស្នប់លេខ ៦ រួចចំនួន ០៣ អណ្តូង
- ក្រុងសំរោង មាន ០៣ ភូមិ៖
 - ភូមិខ្នុំ សង្កាត់កូនក្រៀល ទទួលបានជួសជុលអណ្តូងល្អរួចចំនួន ០១ អណ្តូង
 - ភូមិឈើក្រំ សង្កាត់កូនក្រៀល ទទួលបានជួសជុលអណ្តូងស្នប់អាហ្វ្រីដេររួចចំនួន ០២ អណ្តូង និង
 - ភូមិវិជ្ជុលវាស្នា សង្កាត់បន្ទាយរាក់ ទទួលបានជួសជុលអណ្តូងស្នប់អាហ្វ្រីដេររួចចំនួន ០២ អណ្តូង។

៣.៣ ការងារថែទាំសុខភាពជនបទ

- ថ្ងៃទី២០-២៦ ខែតុលា សហការជាមួយអង្គការ CHHRA ចូលរួមសម្របសម្រួលបំផុសសកម្មភាព អនាម័យ ស្តីពី សហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) បានចំនួន ០៣ ភូមិ ស្ថិតនៅឃុំ បេង ស្រុកបន្ទាយអំពិល អ្នកចូល រួមសរុបចំនួន ១៥៧ នាក់ ស្រី ៦៣ នាក់ ជាលទ្ធផលប្រជាពលរដ្ឋ ចំនួន៦៨ គ្រួសារ ស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ព្រមទាំងបាន ទទួលសម្ភារៈ បង្គន់មួយចំនួន ពីអង្គការ CHHRA សម្រាប់សាងសង់
- ថ្ងៃទី២៩-៣០ ខែតុលា ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីបច្ចេកទេស ០៣ រូប ចុះត្រួតពិនិត្យការងារសាងសង់បង្គន់អនាម័យ នៅតាមភូមិគោលដៅចំនួន ១២ភូមិ ស្ថិតក្នុងឃុំចុងកាល់ ឃុំពង្រ ស្រុកចុងកាល់ និងឃុំបេង ស្រុកបន្ទាយអំពិល ដែលជាគម្រោងរបស់រដ្ឋាភិបាល ជាលទ្ធផលសម្រេចបាន៖
 - ចំនួន ០៨ បង្គន់ បានសាងសង់រួចរាល់ ១០០%
 - ចំនួន ៧០ បង្គន់ កំពុងដំណើរការងារសាងសង់ (ផ្នែកគ្រឹះ និងជញ្ជាំង)
 - ចំនួន ៧២ បង្គន់ បានទទួលសម្ភារៈ តែមិនទាន់បានដំណើរការសាងសង់
- ថ្ងៃទី១១-១៧ ខែវិច្ឆិកា មន្ត្រីបច្ចេកទេស ០៣ រូប ចុះធ្វើការជំរុញ និងត្រួតពិនិត្យការងារសាងសង់ បង្គន់អនាម័យទៅលើគ្រួសារចំនួន៧០ ភូមិ ស្មើនឹង ៧៥៣ គ្រួសារ ដែលបានទទួលថវិកា ១០ ម៉ឺន រៀលពីគម្រោង EFAP-AF និងចុះសម្រេងបញ្ជីឈ្មោះគ្រួសារស្ម័គ្រចិត្តលើកទី ៣ បានចំនួន ១៦ ភូមិ ស្មើនឹង ៤៨៩ គ្រួសារ ជាលទ្ធផលសម្រេចបាន៖
 - មាន ១៣៦ គ្រួសារ បានសាងសង់បង្គន់រួចរាល់ ១០០%
 - មាន ៩៧ គ្រួសារ មិនទាន់បានសាងសង់
 - មាន ២៥៦ គ្រួសារ ស្ម័គ្រចិត្តទទួលថវិកា ១០ ម៉ឺនរៀល សម្រាប់សាងសង់បង្គន់អនាម័យ។

៣.៤ ការងារអភិវឌ្ឍន៍សហគមន៍

- ចូលរួមប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ឆ្នាំ ២០១៤- ២០១៨ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

- ចុះបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថានដំណាំគ្រួសារ និងរបៀបធ្វើជីកំប៉ុស្តចំនួន ០២វគ្គ និងផ្តល់គ្រាប់ពូជបន្លែចម្រុះ និងសម្ភារៈធ្វើជីកំប៉ុស្ត នៅភូមិប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដោយមានចំនួនអ្នកចូលរួមសរុប ២០ គ្រួសារ ស្មើនឹង ៥០នាក់។

៣.៥ គម្រោងឧបត្ថម្ភសេដ្ឋកិច្ចបណ្តោះអាសន្ន (កម្មវិធីសាងសង់ប្រាក់ពលកម្ម)

- ចុះចែកសាច់ប្រាក់ពលកម្មដល់ប្រជាពលរដ្ឋលើកផ្លូវ នៅភូមិទំនប់ថ្មី និងភូមិអឿន ឃុំបេង ស្រុកបន្ទាយអំពិល ប្រវែង ១ ៥៤០ ម៉ែត្រ
- ចុះចែកសាច់ប្រាក់ពលកម្មដល់ប្រជាពលរដ្ឋលើកផ្លូវ នៅភូមិកសិពោធិវង្ស សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៨០ ម៉ែត្រ និង
- រៀបចំបញ្ជីស្នើសុំថវិកាសម្រាប់ទូទាត់ជួនប្រជាពលរដ្ឋ ក្នុងគម្រោងសាងសង់ប្រាក់ពលកម្ម នៅភូមិវិជ្ជុលវាសនា សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៦៥ ម៉ែត្រ។

៤. ទិសដៅការងារបន្ត

- ចុះត្រួតពិនិត្យ និងតាមដានសហគមន៍លើកដីសាងសង់ខៀនអណ្តូងចំនួន ៦៥ អណ្តូង នៅស្រុកបន្ទាយអំពិល
- ចុះត្រួតពិនិត្យ និងតាមដានការងារជួសជុលអណ្តូង នៅស្រុកបន្ទាយអំពិល
- ចែកសាច់ប្រាក់ពលកម្មដល់ប្រជាពលរដ្ឋនៅ ភូមិវិជ្ជុលវាសនា សង្កាត់បន្ទាយរាក់ ក្រុងសំរោង
- ចុះប្រមូលទិន្នន័យខ្សែផ្លូវ សាងសង់ថ្មី និងសំណង់សិល្បៈការ (សារពើភ័ណ្ឌផ្លូវ)
- ចុះត្រួតពិនិត្យការងារសាងសង់បង្គន់អនាម័យ ១២ ភូមិ ស្ថិតក្នុងឃុំចុងកាល់ ឃុំពង្រ និងឃុំបេង
- ចូលរួមរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យជនបទ ជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ។